

# ជំនាន់ទាំងឡាយទាក់ទងនៅក្នុងសេចក្តីស្រឡាញ់

អែលឌើរ វ៉ាស់សែល អិម នៃលសុន  
នៃក្រុមសារកដប់ពីរនាក់

យោងទៅតាមអ្វីដែលយើងបានទទួលនៅក្នុងបុណ្យគ្រីស្ទម៉ាក បានផ្តល់ឱ្យយើងនូវអនុស្សាវរីយ៍ដ៏ស្រស់ថ្លា ចំពោះមិត្តភក្តិ និងសាច់ញាតិជាទីស្រឡាញ់។ សារលិខិតមួយចំនួនចេញពីសារលិខិតទាំងនេះ ធ្វើឱ្យមានរូបថតក្រុមគ្រួសារកាន់តែ ច្រើនឡើង។ រូបថតនេះគឺជារូបថតមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំច្រើនបំផុត។

នាងគឺជាចៅទូតរបស់យើង។ ខ្ញុំហៅនាងថា «រ៉ូប៊ី ជាទីស្រឡាញ់»។ រូបភាពនេះបានរំលឹកខ្ញុំពីម្តាយរបស់នាង នៅពេលដែលម្តាយរបស់នាងមានអាយុប្រហាក់ប្រហែលនាង។ នៅក្នុងបញ្ជីរបស់ខ្ញុំ ខ្ញុំបានកែតម្រូវរូបថតរបស់ម្តាយ «រ៉ូប៊ី ជាទីស្រឡាញ់»---ជាចៅស្រីតូទរបស់យើង។

ខ្ញុំបានថតរូបថតរបស់ម្តាយ «រ៉ូប៊ី ជាទីស្រឡាញ់» អស់ជាង 29 ឆ្នាំកន្លងទៅហើយ។ កែវភ្នែករបស់នាងមានពណ៌ខៀវ។

អនុស្សាវរីយ៍ដែលមានជាងកន្លះសតវត្សរ៍កន្លងទៅហើយ នៅពេលដែលលោកយាយទូតរបស់ «រ៉ូប៊ី ជាទីស្រឡាញ់» ---គឺនៅពេលដែលកូនស្រីរបស់យើងម្នាក់---ដែលបន្ទាប់មកបានកើតមកជាសមាជិកថ្មីនៅក្នុងក្រុមគ្រួសាររបស់យើង។ នេះគឺជារូបថតនាងនៅពីតូច។ ឥឡូវនេះនាង គឺជាជីដូនជាទីស្រឡាញ់ម្នាក់ហើយខ្ញុំគឺជាលោកតាតូទរបស់ «រ៉ូប៊ី ជាទីស្រឡាញ់»។ (ខ្ញុំនឹងមិនបង្ហាញអ្នករូបថតរបស់ខ្ញុំកាលពីនៅទារកឡើយ។ វាមិនជួយអ្វីបាននោះទេ)។ រូបថតទាំងនេះមាននូវសេចក្តីស្រឡាញ់ ដែលទាក់ទងនៅក្នុងជំនាន់ទាំងបួនរបស់យើងជាមួយគ្នា។

នៅពេលខ្ញុំគិតពីសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះសមាជិកគ្រួសាររបស់យើងម្នាក់ៗ ខ្ញុំអាចយល់បន្តិចបន្តួចនូវទំហំនៃសេចក្តីស្រឡាញ់ដែលព្រះវរបិតាស្នូតមានចំពោះកូនចៅរបស់ទ្រង់។ ខណៈពេល ក្រុមគ្រួសារស្ថិតក្រោមការប៉ុនប៉ងនៅទូទាំងពិភពលោក នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធច្រៃចុងក្រោយធ្វើការប្រកាស ផ្សព្វផ្សាយ និងការពារសេចក្តីពិត ថាក្រុមគ្រួសារជាផ្នែកសំខាន់មួយ នៃផែនការរបស់ព្រះដ៏បង្កើតសំរាប់គោលដៅដ៏អស់កល្បជានិច្ចដល់កូនចៅរបស់ព្រះអង្គ។ *ក្រុមគ្រួសារ---ការប្រកាសដល់ពិភពលោក* និងពង្សប្រវត្តិគ្រួសារដ៏ធំរបស់យើងគឺមានពិតមែន ប៉ុន្តែគឺជាកស្តុតាងពីរដែលបង្ហាញថា សាសនាចក្រនេះនាំមកនូវសេចក្តីសង្ឃឹម និងជំនួយដើម្បីជួយស្ថាប័នដ៏ពិសិដ្ឋនៃក្រុមគ្រួសារ។

យើងបង្រៀនថាសេចក្តីស្រឡាញ់របស់ព្រះចំពោះកូនចៅរបស់ទ្រង់គឺនៅជាអស់កល្បជានិច្ច។ ដោយមិន

គិតអំពីពូជអំបូរ ជាតិសាសន៍ ឬភេទនោះឡើយ ទ្រង់ស្រឡាញ់ពួកគេគ្រប់គ្នា។ 1 ទ្រង់បានធ្វើដូច្នោះ ចាប់តាំងពីដើមដំបូង ហើយនឹងបន្តធ្វើដូច្នោះ។ ទ្រង់បានអញ្ជើញមនុស្សគ្រប់គ្នាឱ្យទទួលយកនូវការលើកដំកើងដ៏នៅអស់កល្បជានិច្ច សម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ កិច្ចការ និងសិរីល្អរបស់ទ្រង់គឺដើម្បីនាំនូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច---ការលើកដំកើង---ចំពោះកូនចៅរបស់ទ្រង់។ 2 «ត្បិតទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឱ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ»។ 3

ដង្ហាយធួនរបស់ព្រះរាជបុត្រាសួនភ្នារបស់ទ្រង់ បានធ្វើឱ្យទស្សនវិស័យទាំងពីររបស់ព្រះវរបិតាទ្រង់ត្រូវបានបំពេញ។ បើគ្មានដង្ហាយធួនទេ នោះក៏គ្មានអតមភាពដែរ។ បើគ្មានដង្ហាយធួនទេ នឹងគ្មានការត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតា និងគ្មានការប្រកាសពីក្រុមគ្រួសារដែលមានហួសពីសេចក្តីស្លាប់នោះដែរ។

ដោយសារតែដង្ហាយធួន ពរជ័យពីស្នាដៃទាំងនេះអាចទទួលបានដោយកូនចៅរបស់ព្រះម្នាក់ៗ ដែលគោរពតាមក្រិត្យវិន័យដ៏នៅអស់កល្បជានិច្ច។ នៅគ្រប់សម័យកាល កូនចៅរបស់ទ្រង់ជាច្រើនទទួលបានពរជ័យនៃដំណឹងល្អ ប៉ុន្តែកូនចៅជាច្រើនទៀតពុំបានទទួលឡើយ។ ពីមុនកំណើតផែនដី ព្រះវរបិតាសូតិរបស់យើងបានបង្រៀនពីពិធីការនៃពិធីបុណ្យជ្រមុជទឹកដល់មរណជន ដែលពុំបានមានចំណេះដឹងនៃដំណឹងល្អ។ 4 ទ្រង់ក៏ស្រឡាញ់កូនចៅទាំងនោះផងដែរ។

ទ្រង់ក៏បានផ្តល់ឱ្យនូវវិធីមួយ ដើម្បីឱ្យពួកគេក្លាយជាចំណែកមួយនៃក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ មនុស្សគ្រប់រូបដែល បានមកលើផែនដីនេះគឺជាកូនចៅនៃជំនាន់ជាឪពុកម្តាយ។ យើងមានបំណងប្រាថ្នាពីធម្មជាតិក្នុងការមានទំនាក់ទំនង ជាមួយនឹងបុព្វការីជនរបស់យើង។ បំណងប្រាថ្នានេះនឹងមាននៅក្នុងដួងចិត្តរបស់យើង ដោយពុំគិតអំពីអាយុឡើយ។

សូមធ្វើការពិចារណាអំពីទំនាក់ទំនងខាងវិញ្ញាណដែលបានផ្តុំឡើង នៅពេលដែលយុវនារីម្នាក់ជួយដល់ដីដូនរបស់នាង បញ្ចូលព័ត៌មានគ្រួសារចូលទៅក្នុងកុំព្យូទ័រ ឬនៅពេលដែលយុវជនម្នាក់បញ្ចូលឈ្មោះដីតាទ្ធតរបស់គាត់ទៅក្នុងកំណត់ត្រា ការធ្វើជំរឿន។ នៅពេលដែលដួងចិត្តរបស់យើងនឹកគិតអំពីដីដូនដីតារបស់យើង នៅពេលខ្លះធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុង ដួងចិត្តរបស់យើង។ យើងមានអារម្មណ៍ថាយើងគឺជាផ្នែកនៃអ្វីមួយដែលលើសពីខ្លួនយើង។ និស្ស័យរបស់យើងមានចំពោះ ទំនាក់ទំនងក្រុមគ្រួសារគឺត្រូវបានបំពេញនៅពេលយើងធ្វើឱ្យបុព្វការីជនរបស់យើងភ្ជាប់គ្នា តាមរយៈពិធីការពិសិដ្ឋទាំងឡាយ នៃព្រះវិហារបរិសុទ្ធ។

ដោយសារតែសារៈសំខាន់នៃកិច្ចការនេះ សាសនាចក្របានស្ថាបនាព្រះវិហារបរិសុទ្ធជាច្រើនដែលនៅជិតទីតាំងរបស់ សមាជិក 5 និងការស្រាវជ្រាវពីក្រុមគ្រួសារគឺត្រូវបានធ្វើឡើងដែលពុំធ្លាប់មានពីមុនមក។ វិធី

សាស្ត្រទាំងឡាយដើម្បីស្វែងរក និងរៀបចំឈ្មោះសំរាប់ទទួលពិធីការព្រះវិហារបរិសុទ្ធក៏ត្រូវបានអភិវឌ្ឍ ផងដែរ។ នៅឯសន្និសីទខែ តុលា ឆ្នាំ 2005 ប្រធានហ្គ្រូបជិន ប៊ី ហ៊ីងគី បានប្រកាសនូវព័ត៌មានដ៏គួរឱ្យរំភើប មួយ នៅក្នុងពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ។ គាត់បាននិយាយថា «ទិដ្ឋភាពដ៏គួរឱ្យព្រួយបារម្ភ បំផុតនៅក្នុងសកម្មភាពព្រះវិហារបរិសុទ្ធរបស់យើងគឺថា នៅពេលយើងកាន់តែមានព្រះវិហារបរិសុទ្ធ ច្រើន... នៅទូទាំងផែនដីនោះការធ្វើពិធីការជំនួសមរណៈជននឹងត្រូវជាន់គ្នា...។ ហេតុដូច្នោះហើយ យើង បានចំណាយពេលមួយចំនួននៅក្នុងកាលៈទេសៈដ៏លំបាក...។ ដំណោះស្រាយដែលមាននៅក្នុងបច្ចេកវិជ្ជា កុំព្យូទ័រដ៏ស្មុគស្មាញ»។<sup>16</sup>

ចាប់ពីពេលនោះមក មិនត្រឹមតែការធ្វើជាន់គ្នាត្រូវបានកាត់បន្ថយនោះទេ ប៉ុន្តែដំណើរការនោះក៏កាន់តែ ងាយស្រួល ដើម្បីឱ្យសមាជិកសាសនាចក្រគ្រប់រូបដែលនៅជិតអាចចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធ និង កិច្ចការពង្សប្រវត្តិ។ កិច្ចការដ៏ពិសិដ្ឋនេះមិនគ្រាន់តែអាចធ្វើបានដោយអ្នកជំនាញនោះទេ នរណាក៏អាចធ្វើ បានដែរ។ ពុំថាអ្នកស្ថិតក្នុងស្ថានភាព ណានោះទេ អ្នកអាចធ្វើឱ្យពង្សប្រវត្តិក្លាយជាផ្នែកមួយនៃជីវិតរបស់ អ្នកពីពេលឥឡូវនេះ។ កុមារដែលនៅក្នុងថ្នាក់កុមារ អាចគូររូបភាពដើមឈើគ្រួសារមួយ។ យុវវ័យអាច ចូលរួមនៅក្នុងពិធីបុណ្យជ្រមុជទឹក ជំនួសឱ្យមរណៈជន។ ពួកគេក៏អាចជួយមនុស្សដែលមានវ័យចំណាស់ ធ្វើការងារនៅលើកុំព្យូទ័រ។ ឪពុកម្តាយទាំងឡាយក៏អាចលើក យកដំណើររឿងនៃជីវិតរបស់ពួកគេប្រាប់ កូនចៅរបស់ពួកគេ។ ពួកមជ្ឈឹមវ័យដែលមានភាពសក្តិសមអាចមានប័ណ្ណចូល ព្រះវិហារបរិសុទ្ធ ហើយ ទទួលពិធីការទាំងឡាយនៃព្រះវិហារបរិសុទ្ធ សំរាប់សាច់ញាតិរបស់ពួកគេ។

ព្យាការីយ៉ូសែប ស៊ីធី បាននិយាយថា «ទំនួលខុសត្រូវដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកនេះដែលព្រះ បានដាក់មកលើ យើងគឺដើម្បីស្រាវជ្រាវរកបុព្វការីជនរបស់យើងដែរទទួលមរណភាព»។<sup>17</sup> បច្ចេកវិជ្ជាថ្មី បានធ្វើឱ្យការងារនេះកាន់តែងាយស្រួល ជាងគេបំផុត ដែលពុំធ្លាប់មានពីមុនមក នៅក្នុងការបំពេញទំនួល ខុសត្រូវរបស់យើង។ ព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ឥឡូវនេះត្រូវបានហៅថា កម្មវិធី «New FamilySearch»។<sup>18</sup> ប្រព័ន្ធអ៊ីនធើរណ៍នេះជួយឱ្យសមាជិកស្គាល់បុព្វការីជនរបស់ពួកគេ កំណត់ថាតើ ពិធីការណាដែលត្រូវធ្វើឡើងសំរាប់ពួកគេ និងរៀបចំឈ្មោះរបស់ពួកគេដើម្បីបញ្ជូនទៅព្រះវិហារបរិសុទ្ធ។ ប្រព័ន្ធនេះអាចមាននៅក្នុងផ្ទះ មជ្ឈមណ្ឌលពង្សប្រវត្តិ 9 ឬនៅកន្លែងណាដែលមានអ៊ីនធើរណ៍។ ជំហាន ដែលត្រូវធ្វើគឺមានលក្ខណៈងាយស្រួល។<sup>10</sup>

ដំបូង អ្នកត្រូវស្គាល់អំពីបុគ្គលដែលអ្នកមានបំណងចង់ឱ្យទទួលកិច្ចការព្រះវិហារបរិសុទ្ធ។

បន្ទាប់មក អ្នករើសយកសំណើរនៃពិធីការគ្រួសារ។ ឯកសារនេះផ្តល់ឱ្យនូវព័ត៌មានដែលត្រូវការនៅឯ ព្រះវិហារបរិសុទ្ធ ហើយផ្ទុកវានៅក្នុងឌីសកុំព្យូទ័រដែលអ្នកយកទៅជាមួយ។

នៅក្នុងសំណើរពិធីការក្រុមគ្រួសារ ប័ណ្ណនៃពិធីការគឺត្រូវបានបោះពុម្ពនៅឯព្រះវិហារបរិសុទ្ធ។ បន្ទាប់ពីពិធីការត្រូវបានធ្វើឡើង ព័ត៌មាននេះត្រូវបានកត់ត្រាទុកនៅក្នុងកម្មវិធី FamilySearch ថ្មីនៅក្នុងថ្ងៃដដែលនោះ។

ឥឡូវនេះ ចុះតើចំពោះអ្នកដែលគ្មានកុំព្យូទ័រ ឬពុំចង់ប្រើប្រាស់បច្ចេកវិជ្ជានេះវិញ? សូមកុំបារម្ភឡើយ! សូមបោះជំហានម្តងមួយៗ។ ចាប់ផ្តើមឡើងពីនៅផ្ទះ។ ចាប់ផ្តើមឡើងដោយប្រអប់កាតុងមួយ ដូចដែលត្រូវបានស្នើដោយប្រធានបយដ៍ យេ បាកកី។ ដាក់នៅក្នុងប្រអប់កាតុងនោះនូវព័ត៌មានសំខាន់ៗ អំពីខ្លួនអ្នក និងអំពីក្រុមគ្រួសាររបស់អ្នក។ បន្ថែមព័ត៌មានដែលបានមកអំពីគ្រួសាររបស់អ្នកដទៃទៀត។ បន្ទាប់មកទៅរកជំនួយពីអ្នកប្រឹក្សាពង្សប្រវត្តិនៅក្នុងរូង ឬសាខារបស់អ្នក។ ប្រព័ន្ធកម្មវិធី FamilySearch ថ្មីនេះធ្វើឱ្យអ្នកប្រឹក្សាអាចធ្វើកិច្ចការទាំងអស់ដែលត្រូវធ្វើនៅលើកុំព្យូទ័រ រួមមានទាំងការរៀបចំឈ្មោះសំរាប់ព្រះវិហារបរិសុទ្ធ។ អ្នកប្រឹក្សាប្រហែលជា 60,000 បានបំរើនៅទូទាំងពិភពលោក។ អ្នកប្រឹក្សាដែលនៅក្នុងរូង ឬសាខារបស់អ្នកអាចជួយបានយ៉ាងច្រើន។

ប្រព័ន្ធកម្មវិធី FamilySearch ថ្មីនេះផ្លាស់ប្តូរនូវកិច្ចការពង្សប្រវត្តិ តាមរយៈការធ្វើការឆ្ពោះទៅរកការបង្កើតនូវពង្សប្រវត្តិទូទៅមួយ ដែលអាចធ្វើការបានយ៉ាងល្អ។ កាលពីមុន មនុស្សម្នាក់ៗធ្វើការដាច់ដោយឡែកពីគ្នា តាមរយៈការរក្សាកំណត់ត្រាក្រុមគ្រួសាររបស់គាត់ឬនាងដោយផ្ទាល់។ ជាទូទៅ មនុស្សម្នាក់ធ្វើការដោយពុំដឹងថាសមាជិកគ្រួសារដទៃទៀតបានធ្វើអ្វីនោះទេ។ ឥឡូវនេះមនុស្សម្នាក់ៗអាចបរិច្ចាគព័ត៌មានខណៈពេលដែលកំពុងធ្វើការជាមួយនឹងអ្នកដទៃទៀតនៅក្នុងការអភិវឌ្ឍន៍ ដើមឈើក្រុមគ្រួសារមួយ។

ទោះបីជាកម្មវិធី FamilySearch ថ្មីគឺជាជំហានឆ្ពោះទៅមុខយ៉ាងធំក្តី ក៏វាគ្រាន់តែជាការបោះជំហានមួយប៉ុណ្ណោះ។ មានកិច្ចការជាច្រើននៅខាងមុខ។ ទោះជាប្រព័ន្ធនេះជួយឱ្យមានការងាយស្រួលនៅក្នុងការបញ្ជូនព័ត៌មានទៅកាន់សាសនាចក្រអស់ជាច្រើនទសវត្សរ៍មកពីប្រភពជាច្រើនក្តី ក៏កម្មវិធី FamilySearch អាចរុករកឃើញនូវការបញ្ចូលទិន្នន័យជាន់គ្នា ឬកំហុសឆ្គងដែលបានធ្វើពីមុនមកដែរ។ ប្រព័ន្ធនេះគឺមានអត្ថប្រយោជន៍ណាស់ចំពោះពួកអ្នកគ្រូសត្រាយផ្លូវកាលពីមុន។ ការធ្វើជាន់គ្នា និងកំហុសឆ្គងត្រូវការការកែតម្រូវ ហើយគ្មាននរណាម្នាក់អាចធ្វើបានប្រសើរជាងបុគ្គលម្នាក់ៗ ដែលនៅក្នុងក្រុមគ្រួសារ របស់គាត់ឬនាងផ្ទាល់នោះទេ។

អ្នកប្រហែលជាជួបការលំបាក នៅពេលដែលអ្នកធ្វើនូវកិច្ចការនេះ។ សូមដឹងថា ការលំបាករបស់អ្នកគឺយើងយល់យ៉ាងច្បាស់។ សាសនាចក្រនេះ ក្រោមការដឹកនាំដ៏បំផុសគំនិតពីភាពជាអ្នកដឹកនាំរបស់ប្រធាន ថូម៉ាស អេស ម៉ែនសុន គឺកំពុងតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាមដើម្បីជួយដល់អ្នក នៅក្នុងការដោះស្រាយបញ្ហាទាំងនេះ។ យើងព្យាយាមដើម្បីរៀបចំដើមឈើនៃគ្រួសារនេះជាមួយគ្នា សំរាប់កូនចៅរបស់ព្រះទាំងអស់។ នេះគឺជាការខិតខំដ៏ធំ និងទទួលបានរង្វាន់ដ៏ធំ។

នេះគឺជាកិច្ចការដ៏គួរឱ្យរីករាយ។ សូមមើលនៅក្នុងរូបថតនៃអ្នកផ្លាស់ប្រែចិត្តថ្មីនេះ ដែលកំពុងធ្វើកិច្ចការ ព្រះវិហារបរិសុទ្ធ សំរាប់ញាតិសណ្តានរបស់ពួកគេ។ ពួកបរិសុទ្ធជាទីស្រឡាញ់នេះគឺមកពីស្តេកអិលឡូប៉ា ហ្វូ អេសាវ៉ាខ័រ ដែលចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធគ្រូតេម៉ាឡាជាលើកដំបូង។ ពួកគេកាន់ប័ណ្ណព្រះវិហារ បរិសុទ្ធរបស់ពួកគេ ពួកគេម្នាក់ៗមាននូវឈ្មោះរបស់សាច់ញាតិដែលបានទទួលមរណភាព ជាអ្នកដែល ពួកគេបានធ្វើពិធីបុណ្យជ្រមុជទឹកឱ្យយ៉ាងច្រើន។

ដើម្បីឱ្យកិច្ចការពង្សប្រវត្តិទទួលបានជោគជ័យ នោះការណែនាំពីបញ្ចេញជិតភាព និងថ្នាក់ដឹកនាំគឺជារឿងដ៏ សំខាន់។ ថ្នាក់ដឹកនាំទាំងឡាយបង្រៀន និងថ្លែងទីបន្ទាល់ពីគោលលទ្ធិនៃកិច្ចការដ៏ពិសិដ្ឋទាំងនេះ។ 12 ពួកគេចេញនូវការហៅទាំងឡាយ និងមើលថាតើសេចក្តីណែនាំណាមួយដែលមាន។ 13 ពួកគាត់ចាត់ទុក សកម្មភាពព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិជាផ្លូវមួយដែលលើកស្ទួយដល់ស្មារតីនៃរូងរបស់ពួកគេ ពង្រឹង ដល់ជីវភាពខាងវិញ្ញាណ និងប្រសិទ្ធពរជ័យដល់ជីវិតសមាជិកទាំងអស់។

ទោះបីជាព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិមានអំណាចដើម្បីប្រសិទ្ធពរជ័យដល់អ្នកដែលបានទទួល មរណភាពទៅក្តី ក៏កិច្ចការនេះមានអំណាចដូចគ្នា ដើម្បីប្រសិទ្ធពរជ័យដល់អ្នកដែលនៅរស់ផងដែរ។ ការងារនេះបានធ្វើឱ្យមានឥទ្ធិពលដល់អ្នក ទាំងឡាយណាដែលធ្វើនូវកិច្ចការទាំងនេះ។ ពួកគេពិតជាបាន ជួយដល់ការលើកដំកើងដល់ក្រុមគ្រួសាររបស់ពួកគេ។

យើងត្រូវបានលើកដំកើងនៅពេលយើងអាចរស់នៅជាមួយគ្នាជាក្រុមគ្រួសារ នៅក្នុងវត្តមាននៃព្រះដ៏មាន មហិប្បទិ។ ព្យាករណ៍យ៉ូសែប ស៊ីធី បានមើលឃើញពីករណីយកិច្ចរបស់យើងជាមុនថា៖ «ថ្ងៃដ៏ធំនៃ ព្រះអម្ចាស់នៅជិតដៃបង្កើយ»។ គាត់និយាយថា «ហេតុដូច្នោះហើយ ចូរយើងជាសាសនាចក្រ ហើយប្រជា រាស្ត្រ ហើយជាពួកបរិសុទ្ធច្នៃចុងក្រោយ ថ្វាយដង្ហាយដល់ព្រះអម្ចាស់ដោយសេចក្តីសុចរិតចុះ ហើយចូរ យើងថ្វាយនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់...នូវបញ្ជី មួយដែលមានបញ្ជីនៃពួកអ្នកស្លាប់របស់យើង ដែលគួរសមទទួលការគ្រប់យ៉ាង»។ 14

ការរៀបចំកំណត់ត្រានោះគឺជាទំនួលខុសត្រូវរបស់យើងជាបុគ្គល និងគ្រប់ៗគ្នា។ នៅពេលយើងធ្វើការរួម គ្នា នោះយើងអាចធ្វើឱ្យវាមានភាពសក្តិសមនូវគ្រប់ការទទួលយកដោយព្រះអម្ចាស់។ កំណត់ត្រានេះអាច ធ្វើឱ្យពិធីការទាំងឡាយត្រូវបានធ្វើឡើង ហើយត្រូវបានទទួលយកដោយបុព្វការីជនរបស់យើង តាមដែល បុព្វការីជនរបស់យើងអាចជ្រើសរើសយក។ ពិធីការទាំងនោះអាចនាំមកនូវសិរីភាពដើម្បីយកឈ្នះលើផ្នែក មួយទៀត។ 15

កូនរបស់យើង «រ៉ូប៊ី ជាទីស្រឡាញ់» និងចៅទូតរបស់យើងទាំងអស់គឺទាក់ទងនឹងសេចក្តីស្រឡាញ់។

ពួកគេក៏មានទំនាក់ទំនងនៅក្នុងសេចក្តីស្រឡាញ់ចំពោះបុព្វការជីនទាំងឡាយដែរ។ ទំនាក់ទំនងទាំងនោះ ត្រូវបានផ្សារភ្ជាប់គ្នាតាមរយៈពិធីការពិសិដ្ឋទាំងឡាយ ដើម្បីនាំឱ្យមានការលើកដំកើងនៃក្រុមគ្រួសាររបស់យើង។ 16 គោលដៅដ៏ពិសិដ្ឋនេះយើងម្នាក់ប្រហែលជាបានដឹងរួចទៅហើយ នេះគឺជាការអធិស្ឋានរបស់យើង នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

1. សូមមើល ភូរិសថូសទី 1 12:13 កាឡាទី 3:28 នីហ្វែទី 2 26:33។
2. សូមមើលម៉ូសេ 1:39។
3. យ៉ូហាន 3:16។
4. សូមមើល គ. និង ស. 124:33។
5. ប្រធាន ថូម៉ាស អេស ម៉ែនសុន បានមានប្រសាសន៍ថ្មីៗនេះថា សមាជិកសាសនាចក្រចំនួន 83 ភាគរយនៃទូទាំងពិភពលោកគឺរស់នៅចម្ងាយពី 320 គីឡូម៉ែត្រពីព្រះវិហារបរិសុទ្ធ (សូមមើល «Welcome to Conference» Ensign ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 4)។
6. «Opening Remarks» Ensign ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 5--6។
7. Times and Seasons វ៉ុលទី 5 ទំព័រ 616។
8. បច្ចុប្បន្ននេះមានជាភាសាអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាយ បារាំង អាល្លឺម៉ង់ ជប៉ុន ចិន និងកូរ៉េ។
9. យើងមានមជ្ឈមណ្ឌលពង្សប្រវត្តិជាង 4,000 កន្លែងនៅទូទាំងពិភពលោក។
10. ប្រសិនបើអ្នកមានកុំព្យូទ័រ សូមចូលទៅ [new.familysearch.org](http://new.familysearch.org)។ នៅពេលដែលចុះឈ្មោះជាលើកដំបូង អ្នកនឹងត្រូវការបញ្ចូលលេខសមាជិកភាពរបស់អ្នក ហើយកាលបរិច្ឆេទនៃពិធីបញ្ជាក់របស់អ្នក។ អ្នកអាចទទួលបានព័ត៌មានទាំងនេះមកពីសៀវភៅ ឬសាខារបស់អ្នក។ សូមចូលទៅក្នុងប្រព័ន្ធ នោះអ្នកអាចបញ្ជាក់ថា បុព្វការីជនរបស់អ្នកគឺមានឈ្មោះនៅក្នុងប្រព័ន្ធ ហើយថាគេពិធីការព្រះវិហារបរិសុទ្ធណាមួយដែលត្រូវធ្វើឡើង។ អ្នកអាចគូសបញ្ជាក់នរណាដែលអ្នកពុំស្គាល់ ហើយបញ្ចូលឈ្មោះពួកគាត់ទៅក្នុងដើមឈើគ្រួសាររបស់អ្នក។ សូមបោះពុម្ពទំរង់សំណើពិធីការក្រុមគ្រួសារដើម្បីយកទៅព្រះវិហារបរិសុទ្ធ និងដើម្បីបើកផ្លូវធ្វើពិធីការដែលចាំបាច់ត្រូវធ្វើទាំងឡាយ។
11. សូមមើល «Your Family History: Getting Started» Ensign ខែ សីហា ឆ្នាំ 2003 ទំព័រ 12--17។
12. ក្រោមការដឹកនាំរបស់គណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬលើសពីនោះនឹងត្រូវចាត់តាំងឱ្យមើលខុសត្រូវលើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងស្តេក។ នៅតាមរូង ឬសាខា ក្រុមអ្នកដឹកនាំសង្ឃជាន់ខ្ពស់ ឬក្រុមប្រធានអែលឌើរនឹងធ្វើការដឹកនាំផ្លូវ។ ធនធានជាច្រើនត្រូវបានបោះពុម្ព និងដាក់តាមអ៊ិនធើរណែត គឺមានដើម្បីជួយដល់អ្នកប្រឹក្សាពង្សប្រវត្តិ និងបព្វជិតភាពបំពេញករណីយកិច្ចរបស់ពួកគេ។
13. ធនធានដ៏មានអត្ថប្រយោជន៍ថ្មីជាច្រើនដូចជា Member's Guide to Temple and Family History Work និង Instructor's Guide នឹងមានជា DVD។ ជំនួយទាំងនេះអាចដកយកបានមក ឬមើលនៅតាម

អ៊ុនធើរណែត ឬបញ្ជាទិញមកពីធនធានចែកចាយនៅ [lds.org](http://lds.org)។

14. គ. និង ស. 128:24។

15. សូមមើល អេសាយ 61:1 លូកា 4:18 គ. និង ស. 138:18, 31, 42។

16. សូមមើល គ. និង ស. 128:18។